

សេចក្តីប្រកាសព័ត៌មាន

ថ្ងៃទី 17 ខែមិថុនា ឆ្នាំ 2021

ទំនាក់ទំនង ៖ មជ្ឈមណ្ឌលព័ត៌មានរួម នៃសាលាក្រុងឡងប៊ិច, 562.570.NEWS, [jic@longbeach.gov](mailto:jic@longbeach.gov)

សម្រាប់ការផ្សព្វផ្សាយភ្លាមៗ

**បណ្តាល័យសាធារណៈ ឡងប៊ិច អញ្ជើញ អ្នកនិពន្ធ ម៉ាក អូស៊ីរ៉ូ (Author Mark Oshiro) មកចូលរួមអបអរសាទរ ខែមោទកភាព LGBTQ+ (LGBTQ+ Pride Month) ព្រឹត្តិការណ៍ តាមអ៊ិនធឺណែត ឥតគិតថ្លៃ សម្រាប់ក្មេងជំទង់ នៅថ្ងៃទី 23 ខែមិថុនា ។ ការចុះឈ្មោះអាចធ្វើទៅបានរហូតដល់ថ្ងៃប្រារព្ធព្រឹត្តិការណ៍នេះ ។**

ឡងប៊ិច, CA - អ្នកនិពន្ធ ម៉ាក អូស៊ីរ៉ូ (Author Mark Oshiro) ដែលជាម្ចាស់ជ័យលាភីអ្នកនិពន្ធ វ័យក្មេង នឹងចូលរួមជាមួយ បណ្តាល័យសាធារណៈ ឡងប៊ិច ធ្វើការអបអរសាទរ ខែមោទកភាព LGBTQ+ (LGBTQ+ Pride Month) ក្នុងព្រឹត្តិការណ៍ តាមអ៊ិនធឺណែត សម្រាប់ក្មេងជំទង់ នៅថ្ងៃពុធ ទី 23 ខែមិថុនា វេលាម៉ោង 4 ល្ងាច ។

ចៅហ្វាយក្រុង រ៉ូប៊ឺត ហ្គារសៀ (Mayor Robert Garcia) បានគូសបញ្ជាក់ថា «វាមានសារសំខាន់ ដែលយុវជន មើលឃើញខ្លួនពួកគេ មានឆ្លុះបញ្ចាំង នៅក្នុងសៀវភៅ ដែលពួកគេអាន ។» «ការអញ្ជើញអ្នកនិពន្ធ ម៉ាក អូស៊ីរ៉ូ (Author Mark Oshiro) មកចូលរួមជាមួយបណ្តាល័យរបស់យើង គឺជាមធ្យោបាយមួយ ក្នុងការបង្ហាញយុវជនរបស់យើង អំពីសម្លេង អារម្មណ៍ និងបទពិសោធន៍ របស់ពួកគេ ។»

ម៉ាក អូស៊ីរ៉ូ (Mark Oshiro) នឹងពិភាក្សា អំពីបទពិសោធន៍ របស់គាត់ ក្នុងនាមជាអ្នកនិពន្ធស្រឡាញ់ភេទដូចគ្នា (queer writer) និងសារៈសំខាន់ នៃការកំណត់ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ; ជ័យលាភី អំពីសៀវភៅចុងក្រោយបំផុត របស់គាត់ «យើងម្នាក់ៗ ជាលំហរវាលខ្សាច់ (Each of Us a Desert)» និងទទួលឆ្លើយសំណួរ ពីទស្សនិកជន ។

ព្រឹត្តិការណ៍ ឥតគិតថ្លៃនេះ នឹងប្រព្រឹត្តទៅ តាមប្រព័ន្ធហ្សូម (Zoom) ។ ក្មេងជំទង់ រៀនថ្នាក់ ពីទី 7 ដល់ទី 12 ត្រូវបានស្វាគមន៍ ឱ្យចុះឈ្មោះ តាមអ៊ិនធឺណែត រហូតដល់ថ្ងៃប្រារព្ធព្រឹត្តិការណ៍នេះ តាមរយៈ Eventbrite នៅ <https://www.eventbrite.com/e/156830102057>។ អ្នកចូលរួមនឹងត្រូវបានចុះឈ្មោះចាប់ផ្តើម ផ្សេងសំណាង ដើម្បីឈ្នះរង្វាន់សៀវភៅ អំពី LGBTQ ។

ហ្គេនដា វីលលៀម (Glenda Williams) នាយកបណ្តាល័យសាធារណៈ ឡងប៊ិច បានលើកឡើងថា «យើងមានឱកាស លក្ខណៈឯក ក្នុងការលើកកម្ពស់ អក្ខរកម្ម សម្រាប់ក្មេងជំទង់ ដោយណែនាំពួកគេ ឱ្យបានស្គាល់អ្នកនិពន្ធ ល្បីល្មោះ និងពាក់ព័ន្ធនឹងពួកគេ ។» «ទេពកោសល្យ របស់ម៉ាក (Mark) ក្នុងការធ្វើឱ្យយុវ

ជន មានការរំភើប អំពីការអាន និងការសរសេរ គឺជាភ្ញីង ដែលយើងខ្ញុំរីករាយ នឹង ក្នុងការនាំមកជូនសហគមន៍ ។»

ដោយបានបោះផ្សាយ ក្នុងឆ្នាំ 2020 «យើងម្នាក់ៗ ជាលំហរវាលខ្សាច់ (Each of Us a Desert)» គឺជា រឿងប្រលោមលោក បែបគំនិតរវើរវាយ របស់មនុស្សពេញវ័យ ដ៏មានឥទ្ធិពលមួយ ដែលបង្ហាញពី ការស្វែងរកទីលំនៅ និងការធ្លាក់ ក្នុងអន្លង់ស្នេហ៍ ក្នុងបរិបទដ៏គ្រោះថ្នាក់ របស់លំហរវាលខ្សាច់ ដែលជាប្រភពកំណើត របស់រឿងរ៉ាវនានា ។

ដើម្បីអបអរសាទរ ខែមោទកភាព, បណ្ណាល័យសាធារណៈ ឡងប៊ិច ក៏បានរៀបចំ ព្រឹត្តិការណ៍រឿននិទានសម្រាប់កុមារ និងព្រឹត្តិការណ៍ ហត្ថកម្មអំបោះ សម្រាប់ក្មេងជំនង់ផងដែរ ។

ដើម្បីស្វែងយល់ បន្ថែមទៀត អំពីបណ្ណាល័យសាធារណៈ នាំងអស់ នៅឡងប៊ិច សូមចូលទៅ [lbpl.org](http://lbpl.org) ឬ ទូរសព្ទទៅលេខ 562.570.7500 ។

**អំពីសាលាក្រុងឡងប៊ិច**

មានប្រជាជនប្រមាណ 470,000 នាក់ សាលាក្រុងឡងប៊ិច ដែលបានទទួលបានពានរង្វាន់ និងច្នៃប្រឌិតថ្មីជាច្រើន បានផ្តល់ជូននូវភាពសំបូរបែបនៃពិភពលោកនៃទីក្រុងធំមួយ ខណៈពេលដែលរក្សាបាននូវលក្ខណៈភាពជាបុគ្គល និងមានចម្រុះដោយភូមិសាស្ត្រផ្សេងៗគ្នាផ្តុំគ្នានៅតាមបណ្តោយឆ្នេរសមុទ្រ California។ ក្នុងនាមជាទីក្រុងដែលផ្តល់សេវាកម្មពេញលេញ, ទីក្រុងឡងប៊ិច ជាទីតាំងនៃសារមន្ទីរ និងមហាស្រពជាច្រើន ដូចជា Queen Mary, Aquarium of the Pacific, និងមានកន្លែងជាច្រើនទៀត មណ្ឌលសាលារៀនដែលត្រូវបានគេរាយការណ៍ខ្ពស់, អាកាសយានដ្ឋានឡងប៊ិច និងកំពង់ផែឡងប៊ិច។ មន្ទីរសាលាក្រុង បានឈ្នះពានរង្វាន់ជាច្រើន ផ្សេងទៀតដូចជាសុខភាព សួនឧទ្យាន កំពង់ផែកំសាន្ត និងសេវាកម្មអភិវឌ្ឍន៍ និងផ្សេងៗទៀត។ ទីក្រុង ក៏មានសាកលវិទ្យាល័យ និងមហាវិទ្យាល័យដែលត្រូវបានគេរាយការណ៍ខ្ពស់, មានកន្លែងកសិដ្ឋានចិញ្ចឹមសត្វជាប្រវត្តិសាស្ត្រពីរកន្លែង, មន្ទីរពេទ្យប្រាំ កន្លែង, ទីវាលហ្វឹកហាត់រាយកូនហ្គោលប្រាំ កន្លែង, សួនច្បារ 171, ឆ្នេរសមុទ្ររាប់សិបម៉ាយ, កំពង់ផែសម្រាប់លំហែកំសាន្តជាច្រើនកន្លែង, គន្លងផ្លូវជិះកង់ និងកម្មវិធីចែកចាយកង់។

សម្រាប់ព័ត៌មាន បន្ថែមទៀត អំពីទីក្រុងឡងប៊ិច សូមចូលទៅ [longbeach.gov](http://longbeach.gov) និងតាម @LongBeachCity នៅលើ Facebook, Twitter និង Instagram ។

**អំពីបណ្ណាល័យសាធារណៈ ឡងប៊ិច**

បណ្ណាល័យសាធារណៈ ឡងប៊ិច ដែលបានបង្កើតឡើង នៅឆ្នាំ 1896 បម្រើជូន ទីក្រុងចម្រុះលក្ខណៈ ដែលមានប្រជាពលរដ្ឋ ជិតកន្លះលាននាក់ ។ ប្រព័ន្ធបណ្ណាល័យសាធារណៈ ឡងប៊ិច រួមមាន បណ្ណាល័យចំបងប៊ីលលី ដែន ឃីង (Billie Jean King) ព្រមទាំង បណ្ណាល័យតាមភូមិសាស្ត្រ ចំនួនដប់មួយ និងវត្តមានតាមអ៊ិនធឺណែត យ៉ាងរស់រវើក ។ នៅរដូវក្តៅ ក្នុងឆ្នាំ 2017 បណ្ណាល័យសាធារណៈ ឡងប៊ិច ទទួលបានមេដាយជាតិ សម្រាប់សេវាបណ្ណាល័យ និងសារមន្ទីរ ដែលទទួលស្គាល់ កិច្ចសហការសហគមន៍ ជោគជ័យ, STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ប្រកបដោយនវានុវត្តន៍ និងកម្មវិធីផ្តោតលើអក្ខរកម្ម សម្រាប់ប្រជាពលរដ្ឋឡងប៊ិច ។ ដោយផ្តោតលើការផ្តល់លទ្ធភាពចូលប្រើប្រាស់ ដោយឥតគិតថ្លៃ និងស្មើភាពគ្នា ចំពោះព័ត៌មាន និងការគាំទ្រ សម្រាប់ការសិក្សា អស់មួយជីវិត, បណ្ណាល័យផ្តល់ជូនសៀវភៅ, ឯកសារផ្សព្វផ្សាយ, ទិន្នន័យ, លទ្ធភាពទទួលបានអ៊ិនធឺណែត, មជ្ឈមណ្ឌលសិក្សា លក្ខណៈ

គ្រួសារ, ទីកន្លែងសម្រាប់សិប្បករ, និងព្រឹត្តិការណ៍ផ្សេងៗ ទៀត ជាច្រើន ចាប់ពីនាទីនិទានរឿងរហូតដល់ កម្មវិធីអប់រំ និងវប្បធម៌ ។

សម្រាប់ព័ត៌មានបន្ថែមទៀត សូមចូលទៅ [www.longbeach.gov/library](http://www.longbeach.gov/library), “ចុចចូលចិត្ត (Like)” ទំព័រ Long Beach Public Library នៅលើ Facebook, ហើយ តាមទំព័រឈ្មោះនេះ នៅលើ Twitter និង Instagram។

# # #